



វិទ្យុស្រីកម្ពុជា

VACANCY ANNOUNCEMENT

ចំរើន ចំរើន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាឈានមុខគេផ្នែកសង្គម ដែលប្រតិបត្តិប្រកបដោយទំនួលខុសត្រូវ ដើម្បីនិរន្តរភាពនៃការវិវឌ្ឍន៍ជាវិជ្ជមាន ដល់ជីវភាពគ្រួសារក្រីក្រសកម្ម តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ និងសេវាសេដ្ឋកិច្ចសង្គម។ ចំរើន កំពុងឈរនៅលំដាប់ថ្នាក់ទី៩ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងន័យចំនួនដៃគូប្រាក់កម្ចីសកម្ម និងតំបន់ប្រតិបត្តិការ ដែលមានសាខាជាង ៣៤ ការិយាល័យ នៅក្នុង ១៦ ខេត្ត-រាជ ជាតិ។

នៅក្នុងឆ្នាំ ២០១៦ ចំរើន បានចាប់ផ្តើមជាមួយអង្គការបារាំងមានឈ្មោះថា Entrepreneurs du Monde (EdM) ដើម្បីអនុវត្តនូវការផ្តល់ឥណទានក្រុមធានា (EdM group loan methodology) ដោយមិនមានការធានាគ្នាតាមបរិបទប្រទេសកម្ពុជា ។ រយៈពេល ១៥ឆ្នាំ ដែលអង្គការមួយនេះ បានធ្វើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកសង្គម និងបានបង្កើតឱ្យមានវិធីសាស្ត្រជាក់លាក់ក្នុងការគាំទ្រលើសកម្មភាពសេដ្ឋកិច្ច ចំពោះស្ត្រី និងបុរសរស់នៅក្នុងស្ថានភាពលំបាក និងងាយរងគ្រោះ ។ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ឱ្យឆ្លើយតបតាមតម្រូវការរបស់គាត់ និងរួមបញ្ចូលជាមួយសេវាសេដ្ឋកិច្ចសង្គម ។ វិធីសាស្ត្រនេះបានអនុវត្តនៅក្នុងបណ្តាប្រទេសជាច្រើន ដូចជា ក្នុងទ្វីបអាហ្វ្រិក (Burkina Faso, Togo, Ghana, Benin) និងទ្វីបអាស៊ី (វៀតណាម ឥណ្ឌា ហ្វីលីពីន និងភូមា)។ ការអនុវត្តនេះទទួលបានជោគជ័យ និងបង្ហាញឱ្យឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចដើរតួនាទីទាំងផ្តល់ឥណទាន និងសេវាសេដ្ឋកិច្ចសង្គមផ្សេងទៀត ហើយជួយលើកស្ទួយក្រុមគោលដៅឱ្យមានជីវភាពកាន់តែប្រសើរឡើង ។

មុខតំណែង	រាយការណ៍ជូន	ទីតាំង	ឈប់ទទួលពាក្យ
មន្ត្រីឥណទានក្រុម (០១ នាក់) Group Facilitator	ជំនួយការគម្រោង EdM	សង្កាត់ រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់	០៧-មេសា-២០១៧

ភារកិច្ច និង ការទទួលខុសត្រូវ

- ស្ថិតក្រោមការគ្រប់គ្រងរបស់ជំនួយការគម្រោង EdM:
- បង្កើត សម្របសម្រួល និងតាមដានឥណទានក្រុមធានា**
 - ធ្វើការផ្សព្វផ្សាយ ពីឥណទានក្រុមដើម្បីទាក់ទាញដៃគូសក្តានុពលទៅតាមតំបន់គោលដៅ
 - បង្កើតក្រុមដៃគូ (ចន្លោះពី ៨ ទៅ ១២ នាក់ក្នុង ១ក្រុម)
 - រៀបចំចាត់ចែង សម្របសម្រួលកិច្ចប្រជុំប្រចាំខែ នៅក្នុងសហគមន៍ យោងទៅលើគោលការណ៍នៃការអនុវត្តន៍
 - គាំទ្រយ៉ាងស្និតស្នាល ជាមួយក្រុម ដើម្បីកសាងនូវទំនុកចិត្ត ទំនាក់ទំនង និងភក្តីភាពរបស់ដៃគូ
 - ធ្វើការសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរមូលដ្ឋានសម្រាប់ការប្រតិបត្តិការ ។
 - ការបណ្តុះបណ្តាលជាក្រុម និងការប្រឹក្សាជាលក្ខណៈបុគ្គលដើម្បីគាំទ្រដល់ដៃគូ**
 - សម្របសម្រួលការបណ្តុះបណ្តាលសង្គម អាជីវកម្ម និងជំនាញក្នុងកិច្ចប្រជុំប្រចាំខែ តាមរយៈឧបករណ៍ និងបច្ចេកទេស
 - តាមដានសកម្មភាពដៃគូ ដោយចុះជួបដៃគូឱ្យបានទៀតទាត់នៅផ្ទះ ឬកន្លែងប្រកបអាជីវកម្ម
 - ស្វែងរកបញ្ហាលំបាកដែលដៃគូជួបប្រទះ និងរកនូវដំណោះស្រាយសម្រាប់គាត់ ។
 - ការគ្រប់គ្រងសេវាមីក្រូហិរញ្ញវត្ថុ**
 - ធ្វើការណែនាំដៃគូឱ្យបានដឹងពីសារៈសំខាន់ផ្នែកសន្សំ និងការគ្រប់គ្រងឥណទាន ក្នុងកំឡុងពេលកិច្ចប្រជុំប្រចាំខែ និងការចុះជួបដៃគូនីមួយៗ
 - វាយតម្លៃការស្នើសុំឥណទានរបស់ដៃគូ ធ្វើការវាយតម្លៃឥណទាន ដោយធានាបានថាឥណទានឆ្លើយតបតម្រូវការគាត់ និងមានលទ្ធភាពក្នុងការសងត្រឡប់
 - ធ្វើការបង្ហាញពីឥណទានដែលស្នើសុំពីដៃគូ នៅក្នុងកិច្ចប្រជុំគណៈកម្មការឥណទានប្រចាំសប្តាហ៍
 - ធ្វើការត្រួតពិនិត្យការប្រើប្រាស់ឥណទានរបស់ដៃគូនៅផ្ទះ ឬកន្លែងប្រកបអាជីវកម្ម

- គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុកំឡុងពេលកិច្ចប្រជុំក្រុម (នីតិវិធីនៃការប្រមូលប្រាក់ ការកត់ត្រាផ្សេងៗ)
- វិភាគ និងរកដំណោះស្រាយបញ្ហា សម្រាប់ដៃគូបង់យឺតយ៉ាវ ។

4. ផ្សេងៗ

- រាយការណ៍ព័ត៌មានទទួលបានពីមូលដ្ឋានទៅកាន់អ្នកគ្រប់គ្រង
- ចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ និងសម្របសម្រួលក្នុងការបណ្តុះបណ្តាល

គុណវុឌ្ឍិ

- កម្រិតអប់រំបរិញ្ញាបត្រឡើងទៅ
- បង្ហាញពីឆន្ទៈ ចំណាប់អារម្មណ៍ និងការចូលរួមក្នុងការងារសហគមន៍
- មានប្រាស្រ័យទាក់ទងល្អ និងជំនាញទំនាក់ទំនង
- មានបទពិសោធន៍ក្នុងការសម្របសម្រួល ការបណ្តុះបណ្តាល ការប្រជុំក្នុងសហគមន៍កាន់តែប្រសើរ
- អាចធ្វើដំណើរដោយម៉ូតូ និងស្នាក់នៅក្នុងតំបន់ជនបទបាន
- ចូលចិត្តធ្វើការងារជាក្រុម ជាមនុស្សឧស្សាហ៍ព្យាយាម និងចេះរកដោះស្រាយបញ្ហា
- ជាមនុស្សចេះបទបែន ហ្វឹកហ្វឺន និងមានឆន្ទៈក្នុងការរៀននូវអ្វីដែលថ្មី
- មានការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសកាន់តែប្រសើរ ។

អត្ថប្រយោជន៍

- ទទួលបានប្រាក់ខែចន្លោះពី ១៨០-២០០ ដុល្លាក្នុងមួយខែ
- ប្រាក់លើកទឹកចិត្តលើការងារប្រចាំខែ
- អត្ថប្រយោជន៍ផ្សេងៗទៀត
- ការធានារ៉ាប់រងលើអាយុជីវិត និងគ្រោះថ្នាក់ ២៤ម៉ោង
- អាចស្នាក់នៅដោយមិនបង់ប្រាក់នៅក្នុងការិយាល័យសាខាចំរើន

របៀបនៃការដាក់ពាក្យ

បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានគុណវុឌ្ឍិដូចខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប (CV & Cover letter) មានបិទរូបថតថ្មី រួចផ្ញើមកកាន់ស្នាក់ការកណ្តាលចំរើន និងអង្គការ EdM ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ៤២៥ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាឬផ្ញើមកកាន់ស្នាក់ការចំរើនដែលនៅជិតលោកអ្នកបំផុតឬតាមរយៈអ៊ីមែល៖

amelie.germette@entrepreneursdumonde.com and job@chamroeun.com.

សំរាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០៧០ ៤៤ ៨១ ៨១/ ០៧០ ៤៨ ៧៥ ៧៥

ចំរើន ផ្តល់នូវឱកាសស្មើភាពក្នុងការប្រកួតប្រជែង ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ មានតែបេក្ខជន ដែលជាប់ ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវទំនាក់ទំនងដើម្បីធ្វើការសម្ភាសន៍ រាល់ប្រវត្តិរូប និងឯកសារផ្សេងៗដែលបានដាក់មិនត្រូវបានប្រគល់ ត្រលប់វិញឡើយ។